



សហគមន៍ខ្មែរកម្ពុជាក្រោម

THE KHMER KAMPUCHEA KROM COMMUNITY
LA COMMUNAUTÉ DU KHMER KAMPUCHEA KROM

លេខ: ស.ខ.ក.ក.

សារជូនពរ

ប្រគេនព្រះថេរានុត្តរៈគ្រប់ព្រះអង្គ និងជូនជនរួមឈាមខ្មែរកម្ពុជាក្រោម
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី ព.ស.២៥៥៨

សូមក្រាបថ្វាយបង្គំព្រះថេរានុត្តរៈគ្រប់ព្រះអង្គជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត!
សូមគោរពជនរួមឈាមជាទីស្នេហា !

ក្នុងវេលាស អភិលក្ខិតសម័យដ៏មហានក្ខតឬក្ស នៃថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី
ឆស័ក ព.ស.២៥៥៨ ត្រូវនឹងគ.ស.២០១៤ ក្នុងនាមថ្នាក់ដឹកនាំសហគមន៍ខ្មែរកម្ពុជាក្រោម និងក្នុងនាមខ្ញុំ
ព្រះករុណាខ្ញុំផ្ទាល់ សូមប្រសិទ្ធពររបរមហាប្រសើរប្រគេនព្រះថេរានុត្តរៈគ្រប់ព្រះអង្គ និងជូនបងប្អូន
រួមឈាមទាំងអស់ បានទៅដោយសេចក្តីសុខ សេចក្តីចម្រើន និងសុភមង្គលគ្រប់ក្រុមគ្រួសារ។ ក្នុង
ឱកាសឆ្នាំថ្មីនេះដែរ ប្រកបកិច្ចការអ្វីៗ ប្រាថ្នាអ្វីៗ បានសម្រេចជូនសេចក្តីប៉ងប្រាថ្នាកុំបីខាន។ សូម
ទេវតាឆ្នាំចាស់ពាំនាំយកទៅជាមួយនូវឧបទ្រុប ចង្រៃ ទុក្ខសោក រោគភ័យ ក្តីអពមង្គលទាំងឡាយ និង
អំពើវិលោកបំពានសិទ្ធិសេរីភាព ការប្រមាទពាធា កុំឲ្យមានសេះសល់នៅក្នុងសង្គមខ្មែរឡើយ។

បពិត្រព្រះថេរានុត្តរៈគ្រប់ព្រះអង្គជាទីសក្ការៈ !
បងប្អូនរួមឈាមជាទីស្នេហាដ៏ជ្រាលជ្រៅ !

មាតុភូមិកម្ពុជាក្រោម ទោះបីត្រូវបានអាណានិគមនិយមបារាំង បានកាត់ឲ្យអាណានិគមយួន
ត្រួតត្រាបន្តរាប់សិបឆ្នាំ និងទទួលរងសោកនាដកម្មមិនចេះចប់រហូតសព្វថ្ងៃក៏ដោយតែប្រជាពលរដ្ឋខ្មែរ
នៅកម្ពុជាក្រោម មិនដែលបានបោះបង់ចោលការតស៊ូ ដើម្បីការពារពូជសាសន៍ សាសនា ទំនៀម
ទម្លាប់ វប្បធម៌និងប្រពៃណីខ្មែរដ៏ល្អផ្លូវផងម្តងណាឡើយ។

ផ្ដើមចេញពីមនសិការស្នេហាជាតិដ៏ខ្ពង់ខ្ពស់នេះ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ
ជារៀងរាល់ឆ្នាំ ប្រជាពលរដ្ឋខ្មែរនៅលើទឹកដីកម្ពុជាក្រោម គ្រប់គ្រួសារ គ្រប់វត្តអារាមបានរៀបចំគ្រឿង
សក្ការៈបូជា ទទួលនិងអបអរសាទរទេវតាឆ្នាំថ្មីយ៉ាងសប្បាយរីករាយបំផុត។ នៅតាមវត្តអារាមនានា ពុទ្ធ
បរិស័ទជិតឆ្ងាយ បានមកជួបជុំគ្នាយ៉ាងច្រើនកុះករ ដើម្បីវេរចង្ហាន់ប្រគេនព្រះសង្ឃ ដារបង្កកូលឧទ្ទិស

កុសលជូនបុព្វការីជន និងស្តាប់ព្រះសង្ឃសំដែងព្រះធម្មវិសេសទេសនាអំពីរឿងព្រះវេស្សន្តរជាតក
បួនដួងសូត្រចំនួន ៣យប់ ៣ថ្ងៃ និងស្រង់ព្រះឡើងសឹកជាភិក្ខុបង្ហើយបុណ្យចូលឆ្នាំ។ រីឯបងប្អូន
រួមឈាមនៅឯនាយសសុទ្រក៏មានមនសិការស្នេហាជាតិមិនខុសពីបងប្អូនរួមឈាមនៅមាតុភូមិឯ
កម្ពុជាក្រោមដែរ ទោះបីមានភ័ព្វសំណាងបានមករស់នៅលើទឹកដីពោរពេញទៅដោយសេរីភាព ប្រជា
ធិបតេយ្យ សម្បូរណ៍សប្បាយយ៉ាងណាក៏ដោយ ក៏មិនដែលភ្លេចមាតុភូមិកម្ពុជាក្រោមដ៏កំសត់របស់
យើង ហើយនៅតែបន្តរក្សាប្រពៃណីខ្មែរដ៏ល្អដូរផង និងចូលរួមយ៉ាងសកម្មក្នុងចលនាជួយស្រោចស្រង់
មាតុភូមិកម្ពុជាក្រោមជារៀងដរាប។

ក្នុងស្មារតីនេះ ក្នុងនាមសហគមន៍ខ្មែរកម្ពុជាក្រោម ខ្ញុំព្រះករុណាខ្ញុំ សូមថ្លែងនូវការគោរព
និងកោតសរសើរអស់ពីដួងចិត្តប្រគេនព្រះសង្ឃនិងជូនបងប្អូនរួមឈាមយ៉ាងជ្រាលជ្រៅ ហើយបន្តនូវ
ប្រពៃណីដ៏ល្អនេះឲ្យបានបិតជាអមតៈ។

ឆ្លៀតឱកាសដ៏វិសេសវិសាលនេះ ខ្ញុំព្រះករុណាខ្ញុំ សូមអំពាវនាវយ៉ាងទទួលបានដល់ព្រះករុណាគ្រប់
ព្រះអង្គ បងប្អូនរួមឈាមទាំងអស់ព្រះមេត្តានិងមេត្តាក្រោកឡើងរួបរួមសាមគ្គីគ្នាជាឆ្មងមួយជុំវិញ
សហគមន៍ខ្មែរកម្ពុជាក្រោម ដើម្បីបន្តការតស៊ូទាមទារសិទ្ធិសេរីភាព ក្នុងឋានៈជាម្ចាស់ទឹកដីរហូតបាន
ជ័យជម្នះជាស្ថាពរ។

ជាមួយគ្នានេះដែរ ខ្ញុំព្រះករុណាខ្ញុំ សូមព្រះអនុញ្ញាតប្រគេនដំណឹងព្រះថេរានុត្តរៈគ្រប់ព្រះអង្គ
និងអនុញ្ញាតជូនដំណឹងដល់បងប្អូនរួមឈាមទាំងអស់ ព្រះមេត្តានិងមេត្តាជ្រាបថា ទិវាកាន់ទុក្ខជាតិខ្មែរ
ខួបគម្រប់ ៦៥ឆ្នាំនៃថ្ងៃអាណានិគមបារាំងកាត់ទឹកដីខ្មែរកម្ពុជាក្រោមឲ្យអាណានិគមរៀតណាម និង
រាប់បាត់ព្រះសង្ឃ ១៩៤៩អង្គ នឹងប្រព្រឹត្តទៅនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៤ ដូចរៀងរាល់ឆ្នាំ។ ពិធី
បុណ្យនេះ ដែលអាចប្រព្រឹត្តទៅបានតាមការគ្រោងទុក អាស្រ័យទៅលើសទ្ធាជ្រះថ្លាចូលកុសលគាំទ្រ
របស់បងប្អូនរួមឈាមទាំងស្រុង។

ជាថ្មីម្តងទៀត ខ្ញុំព្រះករុណាខ្ញុំ សូមលើកហត្ថបូងសូងគុណបុណ្យព្រះរតនត្រៃ និងវត្ថុសក្តិទាំង
អស់ក្នុងលោក ព្រមទាំងទេវតាទាំងមួយម៉ឺនលោកធាតុ ជាពិសេសទេវតាឆ្នាំថ្មី ព្រះនាម **គោរាតទេវី**
ជួយបិបាច់ថែរក្សាព្រះថេរានុត្តរៈគ្រប់ព្រះអង្គ និងប្រជារាស្ត្រខ្មែរគ្រប់រូប ឲ្យបានទទួលនូវសិទ្ធិសេរីភាព
ពេញលេញក្នុងឋានៈជាម្ចាស់ទឹកដីពិប្រាកដ និងសូមបានទទួលនូវពុទ្ធពរទាំង ៤ប្រការគឺ អាយុ វណ្ណៈ
សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមព្រះថេរានុត្តរៈគ្រប់ព្រះអង្គ និងបងប្អូនរួមជាតិទាំងអស់ ព្រះមេត្តា និងមេត្តាទទួលនូវការ
គោរពនិងស្រឡាញ់ដ៏ជ្រាលជ្រៅអំពីខ្ញុំព្រះករុណាខ្ញុំ។
សូមអរព្រះគុណ និងអរគុណ !

រាជធានីភ្នំពេញ, ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៤
នាយកប្រតិបត្តិសហគមន៍ខ្មែរកម្ពុជាក្រោម



ថាច់ សេដ្ឋា

អតីតសមាជិកព្រឹទ្ធសភា

ទីស្នាក់ការបណ្តោះអាសន្នផ្ទះលេខ: ១០B ផ្លូវលេខ ២៣៤ សង្កាត់ទឹកល្អក់ ៣ ខណ្ឌទួលគោក
រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា; ទូរស័ព្ទលេខ: (៨៥៥) ១២ ៩០៨ ៨៨២ / ០៩០ ៤៧៧ ០០៧

អាសយដ្ឋានអ៊ីមែល: thachsetha13@gmail.com, kkcpressoffice@yahoo.com

Website: khmerkromngo.org; Facebook: khmerkkcommunity